


**អាជ្ញាបណ្ណ និងការត្រួតពិនិត្យ
របស់ភ្នាក់ងារដែលមានសមត្ថកិច្ចសម្រាប់អាជីវកម្មកែច្នៃ
ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជាប់**

ដ្យាក្រាមសម្រាប់ការស្នើសុំអាជ្ញាបណ្ណ និងការត្រួតពិនិត្យសម្រាប់អាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជប់



អាជ្ញាបណ្ណ និងវិញ្ញាបនបត្រសំខាន់ៗ

- មុនដំណើរការអាជីវកម្ម -

1

ក្រសួងពាណិជ្ជកម្ម

វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

2

អគ្គនាយកដ្ឋានពន្ធដារ

ការចុះបញ្ជីពន្ធដារ អាគរបន្ថែមបណ្ណពន្ធបានតាំង និងពន្ធប្រថាប់ត្រៃ

3

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម
- វិញ្ញាបនបត្រដំណើរការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម

4

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាត (បើកទីតាំងអាជីវកម្ម)

អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ ផ្សេងៗ

- ពេលដំណើរការអាជីវកម្ម -

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចុះបញ្ជីការប្រកាសបើកសហគ្រាស ចុះបញ្ជីការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ចុះបញ្ជីការសៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង (ត្រូវផ្តល់ដំណឹងដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការចាប់ដំណើរការ និងជួលបុគ្គលិក ក្នុងកំឡុងពេល៣០ថ្ងៃ)

វិទ្យាស្ថានស្តង់ដារកម្ពុជា

អាជ្ញាបណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ)

វិទ្យាស្ថានស្តង់ដារកម្ពុជា

អាជ្ញាបណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS

ក្រសួងពាណិជ្ជកម្ម

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា (តាមការសុំគ្រឹះស្ថាន)

អគ្គនាយកដ្ឋានពន្ធដារ

ពន្ធលើស្លាកយីហោ

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាតស្លាកយីហោ

ការត្រួតពិនិត្យពេលដំណើរការស្នើសុំ

វិទ្យាស្ថានស្តង់ដារកម្ពុជា

ការត្រួតពិនិត្យគុណភាពផលិតផល

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

ក្រសួងសុខាភិបាល

ការត្រួតពិនិត្យ អនាម័យ

ការត្រួតពិនិត្យពេលដំណើរការអាជីវកម្ម

វិទ្យាស្ថានស្តង់ដារកម្ពុជា

ការត្រួតពិនិត្យគុណភាពផលិតផល

ក្រសួងសុខាភិបាល

ការត្រួតពិនិត្យ អនាម័យ

ក្រសួងមហាផ្ទៃ

ការត្រួតពិនិត្យសន្តិសុខ និងសុវត្ថិភាពអគ្គីភ័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ការត្រួតពិនិត្យតាមច្បាប់ការងារ

ក្រសួងបរិដ្ឋាន

ការត្រួតពិនិត្យបរិដ្ឋាន

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

ដំណាក់កាលសំខាន់ៗក្នុងការស្នើរអាជ្ញាបណ្ណសម្រាប់អាជីវកម្ម
កែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ទប់

ដំណាក់កាលក្នុងការស្នើសុំអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រអាជីវកម្ម កែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជប់

បួនដំណាក់កាល- រយៈពេល១០ថ្ងៃ



ខ្ញុំចង់បើកអាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ
ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជប់ថ្មីមួយ



ដំណាក់កាល១

លោក អ្នកអាចធ្វើការស្នើសុំតាមរយៈ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ឬមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តក្រុង



ដំណាក់កាល២

រៀបចំឯកសារដូចមានក្នុងឧបសម្ព័ន្ធទ



ដំណាក់កាល៣

បង់កម្រៃដូចមានបង្ហាញក្នុងឧបសម្ព័ន្ធទ



ដំណាក់កាល៤

ទទួលបានអាជ្ញាបណ្ណដំណើរការសម្រាប់អាជីវកម្ម

បណ្តាញព័ត៌មានសំខាន់ៗសម្រាប់អាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែ
ឈើក្រៀម ឬអាហារក្រៀមវិចខ្ចប់

ការស្នើសុំវិញ្ញាបនបត្រសម្រាប់ដំណើរការអាជីវកម្មកែច្នៃ ដំណាប់ ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជប់

តើត្រូវមានអាជ្ញាបណ្ណឬវិញ្ញាបនបត្រអ្វីខ្លះសម្រាប់ដំណើរការអាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជប់ ?

គ្រប់អាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជប់ ដែលដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានអាជ្ញាបណ្ណឬ វិញ្ញាបនបត្រមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការ៖

- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
- ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម
- វិញ្ញាបនបត្រដំណើរការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម
- អាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ចបផ)
- អាជ្ញាបណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS
- ការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ ត្រា
- លិខិតអនុញ្ញាត (បើកទីតាំងអាជីវកម្ម)
- ចុះបញ្ជីការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុងក្នុងកំឡុងពេល ៣០ ថ្ងៃ។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា (តាមការស្ម័គ្រចិត្ត)
- ពន្ធលើស្លាកយីហោ
- លិខិតអនុញ្ញាតស្លាកយីហោ



ក្រោមគំរោងឧបត្ថម្ភដោយ



តើលោកអ្នកអាចចុះអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រនៅឯណា ?

គ្រប់អាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជប់ ដែលដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានប្រកាសបង្កើតរោង ចក្រធុនតូច មធ្យម និងសិប្បកម្មវិញ្ញាបនបត្រដំណើរការរោងចក្រធុន តូច មធ្យម និងសិប្បកម្ម និងអាជ្ញាបណ្ណឬវិញ្ញាបនបត្រជាប់ទាក់ទងមួយ ចំនួនទៀត។ លោកអ្នកអាចធ្វើការស្នើសុំអាជ្ញាបណ្ណឬវិញ្ញាបនបត្រទាំង នោះនោះ៖

- ចំពោះប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្មនិងវិញ្ញាបនបត្រដំណើរការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម លោកអ្នក អាចស្នើសុំបាននៅ អគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម ឬ ការិយាល័យច្រកចេញចូលតែមួយនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
- ចំពោះវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លោក អ្នកអាចធ្វើការស្នើសុំចុះវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះបញ្ជី

ពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជ កម្ម www.businessregistration.mov.gov.kh

ឬលោកអ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជូនដំណឹង លំអិតមានសម្រាប់ចុះបញ្ជីពាណិជ្ជកម្មរបស់លោកអ្នក។

- ចំពោះអាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ចប ផ) និងអាជ្ញាប័ណ្ណសម្រាប់សម្រើសញ្ញាបញ្ជាក់ផលិតផល CS លោក អ្នកអាចស្នើសុំបាននៅ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- ចំពោះការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រ ថាប់ត្រា លោកអ្នកអាចធ្វើការសុំចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធ ដារ (សាលាជាតិពន្ធដារ) ឬការិយាល័យ ស្រុក ខណ្ឌ។
- ចំពោះលិខិតអនុញ្ញាតិ (បើកទីតាំងអាជីវកម្ម) លោកអ្នកអាច អញ្ជើញទៅកាន់សារាជធានី ខេត្តក្រុងដែលជាដីកម្មលោកអ្នកស្ថិត នៅ។
- ចំពោះ ចុះបញ្ជីការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំ គ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង លោកអ្នក អាចអញ្ជើញទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (តាមរយៈប្រព័ន្ធ online ទទួល ស្គាល់ដោយក្រសួងការងារ)។
- ចំពោះវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា លោកអ្នកអាចអញ្ជើញទៅ កាន់ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម
- ចំពោះពន្ធលើស្លាកយីហោ លោកអ្នកអាចធ្វើការសុំចុះបញ្ជីបាន នៅ អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ។

- ចំពោះលិខិតអនុញ្ញាតស្លាកយីហោ លោកអ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្ត ក្រុង ដែលអាជីវកម្មលោកអ្នកស្ថិតនៅ។

តើលោកអ្នកត្រូវមានសំណុំឯកសារអ្វីខ្លះ ដើម្បីស្នើសុំ?

លោកអ្នកត្រូវតែមានសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំ៖

- ពាក្យសុំ ភ្ជាប់ជាមួយរូបថតទំហំ (៤x៦) មួយសន្លឹក
- ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម
- ច្បាប់ចម្លងអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
- គំនូសបំព្រួញផលិតកម្ម
- រូបថតស្លាកយីហោ និងខ្សែសង្វាក់ផលិតកម្ម
- រូបថត (៤x៦) បីសន្លឹក

ឯកសារផ្សេងៗទៀត៖

- វិញ្ញាបនប័ត្រវិភាគគុណភាពចេញដោយ វិទ្យាស្ថានស្តង់ដារកម្ពុជា
- ស្លាកសញ្ញាផលិតផល
- លិខិតវាយតម្លៃផលប៉ះពាល់បរិស្ថាន (ប្រសិនបើចាំបាច់)

តើវិញ្ញាបនប័ត្រដំណើរការរោងចក្រ ធុនតូច មធ្យម និងសិប្បកម្មនេះ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អាជីវកម្មលោកអ្នក?

វិញ្ញាបនប័ត្រដំណើរការរោងចក្រធុនតូច មធ្យម និងសិប្បកម្មនេះផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖

1. អាជីវកម្មលោកអ្នកត្រូវបានទទួលស្គាល់ថាជា នីតិបុគ្គល និងទទួលបានការការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា
2. ផ្តល់ទំនុកចិត្តដល់ដៃគូអាជីវកម្ម ដែលមានសារៈសំខាន់សម្រាប់ឧត្តមភាព និងកាលានុវត្តភាពក្នុងអាជីវកម្មព្រមទាំងជម្រុញឱ្យទទួលបានធនធានសម្រាប់អាជីវកម្ម ដូចជាហិរញ្ញប្បទានជាដើម។
3. លោកអ្នកទទួលបានការប្រឹក្សា ពីមន្ត្រីជំនាញលើការចាប់ផ្តើមអាជីវកម្ម ដំណើរការអាជីវកម្ម និងការការពារអតិថិជន។

តើការត្រួតពិនិត្យអ្វីខ្លះដែលនឹងកើតមានសម្រាប់អាជីវកម្មនេះ?

កំឡុងពេលស្នើសុំវិញ្ញាបនប័ត្រដំណើរការរោងចក្រ ធុនតូច មធ្យម និងសិប្បកម្ម លោកអ្នកត្រូវទទួលបានការត្រួតពិនិត្យ (១) ការត្រួតពិនិត្យគុណភាពផលិតផល ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (២) ត្រួតពិនិត្យទីតាំងដោយសាលារាជធានីខេត្តក្រុង។

នៅពេលដែលលោកអ្នក ដំណើរការអាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ចប់ លោកអ្នកត្រូវទទួលបានការត្រួតពិនិត្យ (១) ការត្រួតពិនិត្យគុណភាពផលិតផល (២) ការត្រួតពិនិត្យអនាម័យដោយក្រសួងសុខាភិបាល (៣) ប្រព័ន្ធគ្រប់គ្រងអគ្គិភពយ និងប្រព័ន្ធការពារ សន្តិសុខ សុវត្ថិភាពដោយក្រសួងមហាផ្ទៃ (៤) អធិការកិច្ចការងារដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (៥) ត្រួតពិនិត្យបរិស្ថានដោយក្រសួងបរិស្ថាន (៦) ត្រួតពិនិត្យដោយអាជ្ញាធរមូលដ្ឋានដោយក្រសួងមហាផ្ទៃ។



ម៉ាទ្រីកនៃព័ត៌មានសម្រាប់អាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើ
ក្រៀម ឬអាហារក្រៀមវិចខ្ជាប់

បញ្ជីនៃអាជ្ញាបណ្ណឬវិញ្ញាបនបត្រសម្រាប់អាជីវកម្មកែច្នៃ ដំណាប់ផ្លែឈើ ផ្លែឈើក្រៀម ឬអាហារក្រៀមវិចខ្ជប់

ដំណាក់កាល	ប្រភេទអាជ្ញាបណ្ណ ឬ វិញ្ញាបនបត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាបណ្ណ ឬ វិញ្ញាបនបត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាបណ្ណឬវិញ្ញាបនបត្រ	តើខ្ញុំអាចចុះអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រនៅឯណា ?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ?	តើខ្ញុំត្រូវដំបាយៈពេលប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ?	កម្រងឯកសារគតិយុត្តិយោង
ដំណាក់កាល ១	វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម	ក្រសួងពាណិជ្ជកម្ម	៩៩ឆ្នាំ	ផ្តល់នូវភាពស្របច្បាប់ដល់ក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មតាមរយៈការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម	លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មតាមរយៈប្រព័ន្ធស៊ុយប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជួយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។	<p>លោក អ្នកត្រូវឱ្យមានសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការសុំចុះវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ៖</p> <ul style="list-style-type: none"> - ឯកសារបញ្ជាក់អសយដ្ឋានដែលអាចជា វិក័យបត្រអគ្គិសនី វិក័យបត្រទឹក ឬ កិច្ចសន្យាជួលផ្ទះឬអគារ លិខិតប្រៃសណីយ៍ជាដើម - លក្ខន្តិកៈក្រុមហ៊ុន - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់ហ៊ុន និងអភិបាល - រូបថត ៤ x ៦ - សេចក្តីប្រកាសដោយសុទ្ធចិត្តរបស់អភិបាល ថាគ្មានជាប់ទោសពេលក្នុងកិច្ចការពាណិជ្ជកម្ម រដ្ឋប្បវេណី ប្រព្រហ្មទណ្ឌ និងមិនមែនជាមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា - ក្នុងករណីម្ចាស់ហ៊ុនជានិរតិបុគ្គល៖ <ul style="list-style-type: none"> o ច្បាប់ចម្លងឯកសារគតិយុត្តិកិច្ចការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើមដោយមានការបញ្ជាក់ស្របតាមការតម្រូវរបស់បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា o សេចក្តីសម្រេចក្នុងការបង្កើតក្រុមហ៊ុន និងការតែងតាំងអ្នកតំណាងនិរតិបុគ្គលជាម្ចាស់ហ៊ុន - ក្នុងកំឡុងពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចេញវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស៊ុយប្រវត្តកម្ម ក្រុមហ៊ុនត្រូវផ្ញើមកនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនូវឯកសារដូចខាងក្រោម៖ <ul style="list-style-type: none"> o លក្ខន្តិកៈច្បាប់ដើមចំនួន០២ច្បាប់ o ករណីម្ចាស់ហ៊ុនជានិរតិបុគ្គល៖ <ul style="list-style-type: none"> ▪ សេចក្តីសម្រេចក្នុងការបង្កើតក្រុមហ៊ុន និងតែងតាំងអ្នកតំណាងនិរតិបុគ្គលម្ចាស់ហ៊ុន ច្បាប់ដើមចំនួន០១ច្បាប់ ▪ លិខិតច្បាប់ដើមបញ្ជាក់អំពីឈ្មោះគណនីរបស់ក្រុមហ៊ុនដែលបានបើកនៅធនាគារណាមួយចំនួន០១ច្បាប់ - ក្នុងករណី នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មមិនបានទទួលលក្ខន្តិកៈច្បាប់ដើមក្នុងចំណោម៣០ថ្ងៃនេះទេ ក្រសួងពាណិជ្ជកម្មអាចជំទាស់នឹងការចុះបញ្ជី និងលុបចោលការចុះបញ្ជីពាណិជ្ជកម្ម។ 	ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មត្រូវការរយៈពេលពី០៣ថ្ងៃ ទៅ០៥ថ្ងៃបន្ទាប់ពីបានបំពេញសំណុំឯកសារត្រឹមត្រូវនិងគ្រប់គ្រាន់តាមរយៈប្រព័ន្ធស៊ុយប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។	កម្រៃសេវាសម្រាប់ការសុំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មគឺមានចំនួន ១.៦៨០.០០០ រៀល	<ul style="list-style-type: none"> - ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម - ច្បាប់ស្តីពីវិសោធនកម្មស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម - ប្រកាសលេខ២១៣៣ ណ ចបណ ប្រក ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ - ប្រកាសលេខ២៩៩៣ ណ ចបណ ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៥ - ប្រកាសលេខ១១៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤ - តារាងឧបសម្ព័ន្ធទ្រាប់នឹងប្រកាសលេខ ១១៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤
	វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម	ក្រសួងពាណិជ្ជកម្ម	៩៩ឆ្នាំ	<i>ប្រសិនបើលោកអ្នកចុះបញ្ជីជាសាខាឬការិយាល័យតំណាង</i>	លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មតាមរយៈប្រព័ន្ធស៊ុយប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជួយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។	<p>លោក អ្នកត្រូវឱ្យមានសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការសុំចុះវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស៊ុយប្រវត្តកម្ម ៖</p> <ul style="list-style-type: none"> - ឯកសារបញ្ជាក់អសយដ្ឋានដែលអាចជា វិក័យបត្រអគ្គិសនី វិក័យបត្រទឹក ឬ កិច្ចសន្យាជួលផ្ទះឬអគារ លិខិតប្រៃសណីយ៍ជាដើម - ច្បាប់ចម្លងឯកសារគតិយុត្តិកិច្ចការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើមដោយមានការបញ្ជាក់ដែលទទួលស្គាល់ដោយច្បាប់ - សេចក្តីសម្រេចរបស់ក្រុមហ៊ុនដើមបង្កើតសាខា ឬការិយាល័យតំណាង និងតែងតាំងអភិបាលសាខាឬការិយាល័យតំណាង - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ នាយកការិយាល័យតំណាងឬសាខា - រូបថត ៤ x ៦ 	ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មត្រូវការរយៈពេលពី០៣ថ្ងៃ ទៅ០៥ថ្ងៃបន្ទាប់ពីបានបំពេញសំណុំឯកសារត្រឹមត្រូវនិងគ្រប់គ្រាន់តាមរយៈប្រព័ន្ធស៊ុយប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។	កម្រៃសេវាសម្រាប់ការសុំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មគឺមានចំនួន ១.៦៨០.០០០ រៀល	<ul style="list-style-type: none"> - ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម - ច្បាប់ស្តីពីវិសោធនកម្មស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម - ប្រកាសលេខ២១៣៣ ណ ចបណ ប្រក ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ - ប្រកាសលេខ២៩៩៣ ណ ចបណ ប្រក ចុះថ្ងៃ

ដំណាក់កាល	ប្រភេទអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	តើខ្ញុំអាចចុះអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រនៅឯណា ?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវដំឡើងពេលវេលាប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	កម្រងឯកសារគតិយុត្តិយោង
						<ul style="list-style-type: none"> - សេចក្តីប្រកាសដោយសុទ្ធចិត្តរបស់នាយកការិយាល័យតំណាង ជាគ្មានជាប់ទោសព្រហ្មទណ្ឌកិច្ចការពារជាដើម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងមិនមែនជាមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា 			<p>ទី ២៩ ខែធ្នូ ឆ្នាំ ២០១៥ ប្រកាសរួមលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤ តារាងឧបសម្ព័ន្ធទ្វាប់ និងប្រកាសរួមលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤</p>
	វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម	ក្រសួងពាណិជ្ជកម្ម	៩៩ឆ្នាំ	<i>ប្រសិនបើលោកអ្នកចុះបញ្ជីជាក្រុមហ៊ុនសហកម្មសិទ្ធិ</i>	<p>លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម www.businessregistration.mcc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជួយ និងផ្តល់ព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។</p>	<p>លោក អ្នកត្រូវខិតខំរៀនសូត្រសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ៖</p> <ul style="list-style-type: none"> - ឯកសារបញ្ជាក់អាយុវ័យដែលអាចជា វិក័យបត្រអគ្គិសនី វិក័យបត្រទឹក ឬ កិច្ចសន្យាជួលផ្ទះឬអគារ លិខិតប្រែសម្រួលជាដើម - កិច្ចសន្យាបង្កើតក្រុមហ៊ុន - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់ហ៊ុន និងអភិបាល - រូបថត ៤ x ៦ - សេចក្តីប្រកាសដោយសុទ្ធចិត្តរបស់អភិបាល ជាគ្មានជាប់ទោសព្រហ្មទណ្ឌកិច្ចការពារជាដើម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងមិនមែនជាមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា - ក្នុងករណីសហកម្មសិទ្ធិករជាតិបុគ្គល៖ <ul style="list-style-type: none"> o ច្បាប់ចម្លងឯកសារគតិយុត្តិកិច្ចការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើមដោយមានការបញ្ជាក់ស្របតាមការតម្រូវរបស់បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា o សេចក្តីសម្រេចក្នុងការបង្កើតក្រុមហ៊ុន និងការតែងតាំងអ្នកតំណាងនីតិបុគ្គលជាសហកម្មសិទ្ធិករ - ក្នុងកំឡុងពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចេញវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ក្រុមហ៊ុនត្រូវផ្ញើមកនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនូវឯកសារដូចខាងក្រោម៖ <ul style="list-style-type: none"> o កិច្ចសន្យាបង្កើតក្រុមហ៊ុនច្បាប់ដើមចំនួន០២ច្បាប់ o ករណីសហកម្មសិទ្ធិករជាតិបុគ្គល៖ <ul style="list-style-type: none"> ▪ សេចក្តីសម្រេចក្នុងការបង្កើតក្រុមហ៊ុន និងតែងតាំងអ្នកតំណាងនីតិបុគ្គលជាសហកម្មសិទ្ធិករច្បាប់ដើមចំនួន០១ច្បាប់ - ក្នុងករណី នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មមិនបានទទួលលក្ខន្តិកៈច្បាប់ដើមក្នុងចំណោម៣០ថ្ងៃនេះទេ ក្រសួងពាណិជ្ជកម្មអាចជំទាស់នឹងការចុះបញ្ជី និងលុបចោលការចុះបញ្ជីពាណិជ្ជកម្ម។ 	<p>ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មត្រូវការរយៈពេលពី០៣ថ្ងៃ ទៅ០៥ថ្ងៃបន្ទាប់ពីបានបំពេញសំណុំឯកសារត្រឹមត្រូវនិងគ្រប់គ្រាន់តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។</p>	<p>កម្រៃសេវាសម្រាប់ការសុំវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មគឺមានចំនួន ១.៦៨០.០០០ រៀល</p>	<p>ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីវិសោធនកម្មស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ប្រកាសលេខ២១៣៧ ណ ចបព ប្រក ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ ប្រកាសលេខ២៩៩៧ ណ ចបព ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៥ ប្រកាសរួមលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤ តារាងឧបសម្ព័ន្ធទ្វាប់ និងប្រកាសរួមលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤</p>
	វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម	ក្រសួងពាណិជ្ជកម្ម	៩៩ឆ្នាំ	<i>ប្រសិនបើលោកអ្នកចុះបញ្ជីជាសហគ្រាសឯកបុគ្គល</i>	<p>លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម www.businessregistration.mcc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់</p>	<p>លោក អ្នកត្រូវខិតខំរៀនសូត្រសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ៖</p> <ul style="list-style-type: none"> - ឯកសារបញ្ជាក់អាយុវ័យដែលអាចជា វិក័យបត្រអគ្គិសនី វិក័យបត្រទឹក ឬ កិច្ចសន្យាជួលផ្ទះឬអគារ លិខិតប្រែសម្រួលជាដើម - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ឯកកម្មសិទ្ធិករ 	<p>ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មត្រូវការរយៈពេល ពី០៣ ទៅ០៥ថ្ងៃបន្ទាប់ពីបានបំពេញសំណុំឯកសារត្រឹមត្រូវនិងគ្រប់គ្រាន់តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជី</p>	<p>កម្រៃសេវាសម្រាប់ការសុំវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (ឯកកម្មសិទ្ធិ) គឺមានចំនួន ៣០០.០០០ រៀល</p>	<p>ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីវិសោធនកម្មស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម</p>

ដំណាក់កាល	ប្រភេទអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	តើខ្ញុំអាចចុះអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រនៅឯណា ?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវរង់ចាំរយៈពេលប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	កម្រងឯកសារគតិយុត្តិយោង
					នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជួយ និងផ្តល់ព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។	<ul style="list-style-type: none"> - រូបថត ៤ x ៦ របស់ឯកកម្មសិទ្ធិករ - សេចក្តីប្រកាសដោយសុខាភិបាលស្តីពីការចុះបញ្ជីពាណិជ្ជកម្ម និងមិនមែនជាមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ 	ពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ម។		<ul style="list-style-type: none"> - ប្រកាសលេខ២១៣៣ ណ ចបព ប្រក ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ - ប្រកាសលេខ២៩៩៣ ណ ចបព ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៥ - ប្រកាសលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤ - តារាងឧបសម្ព័ន្ធទភ្ជាប់នឹងប្រកាសលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤
ដំណាក់កាល ២	ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម	ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	អចិន្ត្រៃយ៍		លោក អ្នកអាចធ្វើការស្នើសុំតាមរយៈ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ឬការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	<p>លោក អ្នកត្រូវខិតខំមានសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំ៖</p> <ul style="list-style-type: none"> - ពាក្យសុំ ភ្ជាប់ជាមួយរូបថតទំហំ (៤x៦) មួយសន្លឹក - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន - ប្លង់បង្ហាញទីតាំងរោងចក្រ ឬសិប្បកម្ម អមជាមួយហត្ថលេខា ឬស្នាមមេដៃរបស់ម្ចាស់អាជីវកម្ម - ប្លង់រួម ប្លង់អគារ ប្លង់ទីតាំងគ្រឿងចក្រ និងបរិក្ខារ និងគំនូសបំពេញបច្ចេកទេសខ្សែសង្វាក់ផលិតកម្ម - គំនូសបំពេញនៃខ្សែសង្វាក់ផលិតកម្ម - លិខិតអនុញ្ញាតបើកទីតាំងអាជីវកម្ម ដោយអាជ្ញាធរមូលដ្ឋាន <p><i>ឯកសារផ្សេងៗទៀត:</i></p> <ul style="list-style-type: none"> - វិញ្ញាបនប័ត្រវិភាគគុណភាពចេញដោយ វិទ្យាស្ថានស្តង់ដារកម្ពុជា - វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មចេញដោយក្រសួងពាណិជ្ជកម្ម - ស្លាកសញ្ញាផលិតផល - កិច្ចសន្យាជួលទីតាំងប្រសិនបើមិនមែនជាម្ចាស់ទីតាំងអាជីវកម្ម - លិខិតវាយតម្លៃផលប៉ះពាល់បរិស្ថាន (ប្រសិនបើចាំបាច់) 	ដើម្បីទទួលបានប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្មត្រូវការរយៈពេល ១០ថ្ងៃ បន្ទាប់ពីបានបំពេញសំណុំឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់	កម្រៃសេវាសម្រាប់ការសុំប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម៖ <ul style="list-style-type: none"> - ១៥០.០០០រៀល បើដើមទុនទាបជាងប្រស្នើ ៥០.០០០ដុល្លារសហរដ្ឋអាមេរិក - ៣០០.០០០រៀល បើដើមទុនចាប់ពី៥០.០០០ដុល្លារសហរដ្ឋអាមេរិក រហូតដល់ ២៥០.០០០ដុល្លារសហរដ្ឋអាមេរិក - ៥០០.០០០រៀល បើដើមទុនចាប់ពី២៥០.០០០ដុល្លារសហរដ្ឋអាមេរិក រហូតដល់ ៥០០.០០០ដុល្លារសហរដ្ឋអាមេរិក 	<ul style="list-style-type: none"> - ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម - ប្រកាសលេខ៧១៧ សហវ ប្រក ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៥
ដំណាក់កាល ២	វិញ្ញាបនប័ត្រដំណើរការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម	ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	បីឆ្នាំ		លោក អ្នកអាចធ្វើការស្នើសុំតាមរយៈ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ឬការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	<p>លោក អ្នកត្រូវខិតខំមានសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំ៖</p> <ul style="list-style-type: none"> - ពាក្យសុំ ភ្ជាប់ជាមួយរូបថតទំហំ (៤x៦) មួយសន្លឹក - ប្រកាសបង្កើតរោងចក្រធុនតូច មធ្យម និងសិប្បកម្ម - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន - គំនូសបំពេញផលិតកម្ម - រូបថតផ្លាកយីហោ និងខ្សែសង្វាក់ផលិតកម្ម - រូបថត (៤x៦) បីសន្លឹក <p><i>ឯកសារផ្សេងៗទៀត:</i></p> <ul style="list-style-type: none"> - វិញ្ញាបនប័ត្រវិភាគគុណភាពចេញដោយ វិទ្យាស្ថានស្តង់ដារកម្ពុជា 	ដើម្បីទទួលបានវិញ្ញាបនប័ត្រដំណើរការរោងចក្រធុនតូច មធ្យម និងសិប្បកម្មត្រូវការរយៈពេល ១០ថ្ងៃ បន្ទាប់ពីបានបំពេញសំណុំឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់	កម្រៃសេវាសម្រាប់ការសុំវិញ្ញាបនប័ត្រដំណើរការរោងចក្រធុនតូច មធ្យម និងសិប្បកម្ម៖ <ul style="list-style-type: none"> - ៧៥.០០០រៀល បើដើមទុនទាបជាងប្រស្នើ ៥០.០០០ដុល្លារសហរដ្ឋអាមេរិក - ១៥០.០០០រៀល បើដើមទុនចាប់ពី៥០.០០០ដុល្លារសហរដ្ឋអាមេរិក រហូតដល់ ២៥០.០០០ដុល្លារសហរដ្ឋអាមេរិក 	<ul style="list-style-type: none"> - ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម - ប្រកាសលេខ៧១៧ សហវ ប្រក ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៥

ដំណាក់កាល	ប្រភេទអាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាប័ណ្ណឬវិញ្ញាបនប័ត្រ	តើខ្ញុំអាចចុះអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រនៅឯណា?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រ?	តើខ្ញុំត្រូវរងចាំរយៈពេលប៉ុន្មានដើម្បីទទួលបានអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រ?	កម្រងឯកសារគតិយុត្តិយោង
						<ul style="list-style-type: none"> - ស្លាកសញ្ញាផលិតផល - លិខិតវាយតម្លៃផលប៉ះពាល់បរិស្ថាន (ប្រសិនបើចាំបាច់) 		<ul style="list-style-type: none"> - ៣០០.០០០រៀល បើដើមទុនចាប់ពី២៥០.០០០ដុល្លារអាមេរិក ហួតដល់ ៥០០.០០០ដុល្លារអាមេរិក 	
ដំណាក់កាល ៣	<p>ការចុះបញ្ជីពន្ធដារ</p> <p>កំណត់សម្គាល់៖ ម្ចាស់អាជីវកម្មចាំបាច់ធ្វើការចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីម្ចាស់អាជីវកម្ម ចាប់ ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬ ក្រោយពីទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬ ស្ថាប័នពាក់ព័ន្ធ។</p>	<p>អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ</p>	<p>អចិន្ត្រៃយ៍</p>	<p>និយមន័យរបស់អ្នកជាប់ពន្ធ៖</p> <ul style="list-style-type: none"> - អ្នកជាប់ពន្ធតូច គឺជា សហគ្រាសឯកកម្មសិទ្ធិ ឬសហគ្រាសឯកសហកម្មសិទ្ធិ ដែល៖ ក. មានផលប្រចាំឆ្នាំចាប់ពី២៥០០លានរៀល ប្រហែល (៦២.៥០០ដុល្លារ សហរដ្ឋអាមេរិក) ហួតដល់ ៧០០ លានរៀល ប្រហែល (១៧៥.០០០ដុល្លារសហរដ្ឋអាមេរិក) ខ. មានផលប្រចាំឆ្នាំចាប់ពី២៥០០លានរៀល ប្រហែល (៦២.៥០០ដុល្លារ សហរដ្ឋអាមេរិក) ហួតដល់ ៧០០លានរៀល ប្រហែល (១៧៥.០០០ដុល្លារសហរដ្ឋអាមេរិក) គ. រំពឹងថាមានផលប្រចាំឆ្នាំចាប់ពី ៦០លានរៀល ឡើងទៅ ប្រហែល (១៥.០០០ដុល្លារសហរដ្ឋអាមេរិក) ឃ. ចូលរួមដេញថ្លៃ ពីគ្រោះថ្លៃឬស្នងថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញ និងសេវាកម្មទាំងការស៊ីលរួមដេញថ្លៃ។ - អ្នកជាប់ពន្ធមធ្យម គឺជា៖ ក. សហគ្រាសដែលមានផលប្រចាំឆ្នាំចាប់ពី៧០០លានរៀល ប្រហែល (១៧៥.០០០ដុល្លារសហរដ្ឋអាមេរិក) ហួតដល់ ២.០០០លានរៀល ប្រហែល (៥០០.០០០ដុល្លារសហរដ្ឋអាមេរិក) ខ. សហគ្រាសដែលបានចុះបញ្ជីជា នីតិបុគ្គល 	<p>អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិច</p>	<p>លោកអ្នកត្រូវរៀបចំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំចុះបញ្ជីពន្ធដារ៖</p> <ul style="list-style-type: none"> - ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាសត្រូវបានតម្រូវឱ្យមកចុះបញ្ជី ស្មេន ម្រាមដៃដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ - ក្នុងករណីចាំបាច់ អ្នកជាប់ពន្ធអាចស្នើសុំឱ្យរដ្ឋបាលសារពើពន្ធផ្តល់សេវាទៅចុះបញ្ជី និងស្មេនម្រាមដៃដល់ទីតាំងសហគ្រាស ឬទីកន្លែងសមស្របណាមួយ - លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ (ឧទាហរណ៍ វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មចេញដោយ ក្រសួងពាណិជ្ជកម្ម) - លក្ខន្តិកៈសម្រាប់នីតិបុគ្គល ឬនិង - ព័ត៌មានគណនីធានារបស់សហគ្រាស ដូចជាលិខិតបញ្ជាក់គណនីធានារបាយការណ៍ធានារបស់សហគ្រាស ឬសៀវភៅគណនីដែលចេញដោយធានារបាយការណ៍ធានារបស់សហគ្រាស - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព - រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ៣ខែដែលមានទំហំ ៣៥ X ៤៥ មីលីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ២សន្លឹកដែលមានបញ្ជាក់ឈ្មោះ ម្ចាស់រូបថត និងចុះហត្ថលេខាទទួលខុសត្រូវដោយប្រធានក្រុមប្រឹក្សាភិបាល ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម - លិខិតបញ្ជាក់ការបំប្រែព័ត៌មានបច្ចុប្បន្ន ឬព័ត៌មានអចលនទ្រព្យ - ឯកសារផ្សេងៗដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ។ <p>ចំពោះអ្នកជាប់ពន្ធតូច ឬបុគ្គលទាំងឡាយណាដែលមានសកម្មភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬមានកម្រិតផលប្រចាំឆ្នាំ២៥០ លានរៀល ឬមានផលប្រចាំឆ្នាំចាប់ពី៧០០លានរៀល ប្រហែល (១៧៥.០០០ដុល្លារសហរដ្ឋអាមេរិក) ហួតដល់ ២.០០០លានរៀល ប្រហែល (៥០០.០០០ដុល្លារសហរដ្ឋអាមេរិក) បើមាន</p> <ul style="list-style-type: none"> - លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ (ឧទាហរណ៍ វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មចេញដោយ ក្រសួងពាណិជ្ជកម្ម) - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព - រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ៣ខែដែលមានទំហំ ៣៥ X ៤៥ មីលីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ២សន្លឹកដែលមានបញ្ជាក់ឈ្មោះ ម្ចាស់រូបថត និងចុះហត្ថលេខាទទួលខុសត្រូវដោយម្ចាស់រូបថត - ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម 	<p>ដើម្បីទទួលបានការចុះបញ្ជីពន្ធដារ</p> <ul style="list-style-type: none"> - ត្រូវការរយៈពេល ពី០១ថ្ងៃ ទៅ ០៧ថ្ងៃ នៃថ្ងៃធ្វើការ ចំពោះការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិច - ប្រសិនបើចុះបញ្ជី ត្រូវការរយៈពេល ពី០៧ថ្ងៃ ទៅ១០ថ្ងៃ នៃថ្ងៃធ្វើការ ចំពោះការចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធដោយផ្ទាល់ 	<ul style="list-style-type: none"> - កម្រៃសេវាសម្រាប់ការសុំការចុះបញ្ជីពន្ធដារសម្រាប់អ្នកជាប់ពន្ធតូច គឺ ២០០.០០០រៀល - កម្រៃសេវាសម្រាប់ការសុំការចុះបញ្ជីពន្ធដារសម្រាប់អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូច គឺ ៤០០.០០០រៀល 	<ul style="list-style-type: none"> - ច្បាប់ស្តីពីសារពើពន្ធ - ប្រកាសលេខ៤៩៦ សហរដ្ឋអាមេរិក ចុះថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៦ - ប្រកាសលេខ១៩១៩ សហរដ្ឋអាមេរិក ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៥

ដំណាក់កាល	ប្រភេទអាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រ	តើខ្ញុំអាចចុះអាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រនៅឯណា ?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវរង់ចាំរយៈពេលប៉ុន្មានដើម្បីទទួលបានអាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាប័ណ្ណ ឬ វិញ្ញាបនប័ត្រ ?	កម្រងឯកសារគតិយុត្តិយោង
				<p>គ. ស្ថាប័នរដ្ឋប្រឹក្សាជាតិ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល</p> <p>- អ្នកជាប់ពន្ធនៃ គឺជា៖</p> <p>ក. សហគ្រាសដែលមានផលបរប្រចាំឆ្នាំលើសពី ២.០០០ លានរៀលប្រហែល (៥០០.០០០ដុល្លារសហរដ្ឋអាមេរិក)</p> <p>ខ. សាខាក្រុមហ៊ុនបរទេស</p> <p>គ. សហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា</p> <p>ឃ. ស្ថាប័នរដ្ឋ បេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។</p>		<p>- លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលទ្រព្យ ឬ ព័ត៌មានអចលទ្រព្យ</p> <p>កំណត់សម្គាល់៖ចំពោះសំណុំឯកសារទាំងអស់ដែលជាច្បាប់ចម្លងត្រូវមានការបញ្ជាក់ពីមន្ត្រីពន្ធដារមានសមត្ថកិច្ច ឬក្រសួង ស្ថាប័នពាក់ព័ន្ធ។ ចំពោះអ្នកជាប់ពន្ធដែលមានអាស័យដ្ឋានខុសពីអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព នោះអ្នកជាប់ពន្ធត្រូវផ្តល់នូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។</p>			
ដំណាក់កាល ៣	ប័ណ្ណពន្ធបំណុំ	អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ	១ឆ្នាំ		អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ	<p>លោកអ្នកត្រូវរៀបចំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំចុះបញ្ជីពន្ធដារ៖</p> <ul style="list-style-type: none"> - បំពេញពាក្យសុំ (ពាក្យសុំទម្រង់ FORM PR 008) លោកអ្នក អាចទាញយកពីគេហទំព័រ www.tax.gov.kh - ប្រសិនបើអាស័យដ្ឋាននៃទីស្នាក់ការខុសពីអាស័យដ្ឋានពេលចុះបញ្ជីលោកអ្នកត្រូវរៀបចំមកជាមួយ៖ <ul style="list-style-type: none"> ○ ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម និងលិខិតប្រកាសពន្ធកាត់ទុកលើការជួលទីតាំង (ច្បាប់ចម្លង) ○ លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលទ្រព្យ ឬព័ត៌មានអចលទ្រព្យ (ប្រសិនបើមាន) <p>កំណត់សម្គាល់៖ចំពោះសំណុំឯកសារទាំងអស់ដែលជាច្បាប់ចម្លងត្រូវមានការបញ្ជាក់ពីមន្ត្រីពន្ធដារមានសមត្ថកិច្ច ឬក្រសួង ស្ថាប័នពាក់ព័ន្ធ។</p>	<p>ដើម្បីទទួលបានប័ណ្ណពន្ធបំណុំ</p> <ul style="list-style-type: none"> - ត្រូវការរយៈពេល ពី០១ថ្ងៃ ទៅ ០៧ថ្ងៃ នៃថ្ងៃធ្វើការ ចំពោះការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិក - ឬត្រូវការរយៈពេល ពី០៧ថ្ងៃ ទៅ១០ថ្ងៃ នៃថ្ងៃធ្វើការ ចំពោះការចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធដោយផ្ទាល់ 	<p>កម្រៃសេវាសម្រាប់ការស្នើប័ណ្ណពន្ធបំណុំដូចខាងក្រោម៖</p> <ul style="list-style-type: none"> - អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធបំណុំចំនួន ៤០០.០០០រៀល - អ្នកជាប់ពន្ធមធ្យមត្រូវបង់ពន្ធបំណុំចំនួន ១.២០០.០០០ រៀល - អ្នកជាប់ពន្ធនៃ៖ <ul style="list-style-type: none"> ○ ផលបរលើសពី ១០.០០០.០០០.០០០ រៀល ត្រូវបង់ពន្ធបំណុំចំនួន ៥.០០០.០០០ រៀល ○ ផលបរ ១០.០០០.០០០.០០០ រៀល ឬតិចជាងត្រូវបង់ពន្ធបំណុំចំនួន ៣.០០០.០០០ រៀល ○ ចំពោះអ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាងសម្រាប់សកម្មភាពអាជីវកម្មតែមួយដែលស្ថិតនៅតាមរាជធានី ខេត្តរៀង ឆ្នាំត្រូវបង់ពន្ធបំណុំចំនួន ៣.០០០.០០០ រៀល 	<ul style="list-style-type: none"> - ច្បាប់ស្តីពីសារពើពន្ធ - សេចក្តីណែនាំលេខ ០៣២ អជជ ចុះថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៦ - ប្រកាសលេខ១៥២១ សហវ ប្រក ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៥ - ប្រកាសលេខ៥៧០ សហវ ប្រក ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១២
ដំណាក់កាល ៣	ពន្ធប្រថាប់ត្រា	អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ	អចិន្ត្រៃយ៍	ផ្តល់គតិយុត្តិលើឯកសារស្តីពីលិខិតស្នើសុំការបង្កើតក្រុមហ៊ុន	អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ	<p>លោកអ្នកត្រូវរៀបចំពន្ធប្រថាប់ត្រាចំពោះលិខិតមានលក្ខណៈគតិយុត្តិដូចខាងក្រោម៖</p> <ul style="list-style-type: none"> - លិខិតស្នើសុំការបង្កើតក្រុមហ៊ុន 	<p>ដើម្បីបង់ពន្ធប្រថាប់ត្រា</p> <ul style="list-style-type: none"> - ត្រូវការរយៈពេល ពី០១ថ្ងៃ ទៅ ០៣ថ្ងៃ នៃថ្ងៃធ្វើការ 	<p>កម្រៃសេវាសម្រាប់ការបង់ពន្ធប្រថាប់ត្រាដូចខាងក្រោម៖</p> <ul style="list-style-type: none"> - លិខិតស្នើសុំការបង្កើតក្រុមហ៊ុន ១.០០០.០០០ រៀល 	<ul style="list-style-type: none"> - ច្បាប់ស្តីពីសារពើពន្ធ - ប្រកាសលេខ២៧៧ សហវ ប្រក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៦

ដំណាក់កាល	ប្រភេទអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាបណ្ណឬវិញ្ញាបនប័ត្រ	តើខ្ញុំអាចចុះអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រនៅឯណា ?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវរង់ចាំរយៈពេលប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រ ?	កម្រងឯកសារគតិយុត្តិយោង
						សម្គាល់៖ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចបង់ពន្ធប្រចាំប្រតិបត្តិការបានចប់សព្វគ្រប់ក្នុងរយៈពេល០៣ខែ បន្ទាប់ពីការសម្រេចរបស់ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធលិខិតទាំងនោះ។			
ដំណាក់កាល ៤	លិខិតអនុញ្ញាត (បើកទីតាំងអាជីវកម្ម)	សាលាជំនាញ ភ្នំពេញ ឬសាលាខេត្តនានា	១ឆ្នាំ	<ul style="list-style-type: none"> - ជាព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន - ធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាម្ចាស់អាជីវកម្ម 	សាលាជំនាញភ្នំពេញ ឬសាលាខេត្តនានា (ក្នុងករណីទីតាំងអាជីវកម្មនៅតាមបណ្តាខេត្ត)	លោកអ្នកត្រូវឱ្យបំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំលិខិតអនុញ្ញាត (បើកទីតាំងអាជីវកម្ម) <ul style="list-style-type: none"> - ទម្រង់ពាក្យសុំលិខិតអនុញ្ញាត ជាទម្រង់លិខិតរដ្ឋបាល - រូបថតម្ចាស់អាជីវកម្ម - វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម - កិច្ចសន្យារង្វង់ម្ចាស់អាជីវកម្ម ជាមួយនិងអាជ្ញាធរមូលដ្ឋាន។ គោលដៅកិច្ចសន្យានោះគឺដើម្បី៖ <ul style="list-style-type: none"> o ធានាថាមិនប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វប្បធម៌ សុខុមាលភាពប្រជាជន o មិនមានសម្លេងខ្លាំងប៉ះពាល់ដល់អ្នកជិតខាង o ហាមឃាត់ទីតាំងអាជីវកម្មដើម្បីប្រើប្រាស់ និងចែកចាយគ្រឿងញាណ o ហាមឃាត់ទីតាំងអាជីវកម្មជាកន្លែងជួញដូរផ្លូវភេទ និងបម្រើផ្លូវភេទ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្រ្តី និងគ្រួសារ o បង្ការ និងទប់ស្កាត់ជម្លោះនានាក្នុងទីតាំងអាជីវកម្ម o សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការកំណត់សកម្មភាពសង្ស័យបទល្មើសផ្សេងៗ 	Not found in the legal documents under the scope of this review	Not found in the legal documents under the scope of this review	Not found in the legal documents under the scope of this review
ដំណាក់កាល ៥	ចុះបញ្ជីការប្រកាសបើកសហគ្រាស (ត្រូវផ្តល់ដំណឹងដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការចាប់ដំណើរការ និងផ្តល់បុគ្គលិក ក្នុងកំឡុងពេល៣០ថ្ងៃ)	ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	អចិន្ត្រៃយ៍	<ul style="list-style-type: none"> - ធានាបានភាពស្របច្បាប់ - ធានា និងការពារផលប្រយោជន៍និងសិទ្ធិរបស់សហគ្រាស 	<ul style="list-style-type: none"> - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (តាមរយៈប្រព័ន្ធនៅលើទូរទស្សន៍ដោយក្រសួងការងារ) - ក្នុងករណីសហគ្រាសមានកម្មករនិយោជិត ចាប់ពី ១នាក់ រហូតដល់ ៧នាក់ នាយកដ្ឋាន ឬមន្ទីរការងារ អាចជួយរៀបចំកម្រងសំណុំឯកសារពាក់ព័ន្ធដើម្បីចុះបញ្ជីការប្រកាសបើកសហគ្រាស 	លោកអ្នកត្រូវឱ្យបំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំចុះបញ្ជីការប្រកាសបើកសហគ្រាស <ul style="list-style-type: none"> - ពាក្យស្នើសុំ - លក្ខន្តិកៈសហគ្រាស (ប្រសិនបើមាន) - ប័ណ្ណពន្ធប្រចាំឆ្នាំ - វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងក្រសួង (ឧទាហរណ៍ ក្រសួងពាណិជ្ជកម្ម ជាដើម) 	ដើម្បីទទួលបានការចុះបញ្ជីការប្រកាសបើកសហគ្រាសត្រូវការរយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ	កម្រៃសេវាសម្រាប់ការសុំចុះបញ្ជីការប្រកាសបើកសហគ្រាសដូចខាងក្រោម៖ <ul style="list-style-type: none"> - និយោជិតចាប់ពី ១នាក់ រហូតដល់ ៧នាក់ត្រូវបង់ចំនួន ២០.០០០ រៀល - និយោជិតចាប់ពី ៧នាក់ រហូតដល់ ១០នាក់ត្រូវបង់ចំនួន ៣០.០០០ រៀល - និយោជិតចាប់ពី ១០នាក់ រហូតដល់ ៥០នាក់ត្រូវបង់ចំនួន ១០០.០០០ រៀល - និយោជិតចាប់ពី ៥០នាក់ ឡើងទៅត្រូវបង់ចំនួន ២០០.០០០ រៀល 	<ul style="list-style-type: none"> - ច្បាប់ស្តីពីការងារ - ប្រកាសលេខ២២៨ គប ប្រក ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ - ប្រកាសលេខ១០០៩ សហវ ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១២
ដំណាក់កាល ៥	ចុះបញ្ជីការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន	ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	អចិន្ត្រៃយ៍	<ul style="list-style-type: none"> - ធានាបានភាពស្របច្បាប់ - ធានា និងការពារផលប្រយោជន៍និងសិទ្ធិរបស់សហគ្រាស 	<ul style="list-style-type: none"> - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (តាមរយៈប្រព័ន្ធនៅលើទូរទស្សន៍ដោយក្រសួងការងារ) - ក្នុងករណីសហគ្រាសមានកម្មករនិយោជិត ចាប់ពី ១នាក់ រហូតដល់ ៧នាក់ នាយកដ្ឋាន អាចជួយរៀបចំកម្រងសំណុំឯកសារពាក់ព័ន្ធដើម្បីចុះបញ្ជីការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានដោយមិនគិតកម្រៃសេវា 	លោកអ្នកត្រូវឱ្យបំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំចុះបញ្ជីការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន <ul style="list-style-type: none"> - ពាក្យស្នើសុំ - លក្ខន្តិកៈសហគ្រាស (ប្រសិនបើមាន) - ប័ណ្ណពន្ធប្រចាំឆ្នាំ - វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងក្រសួង (ឧទាហរណ៍ ក្រសួងពាណិជ្ជកម្ម ជាដើម) 	ដើម្បីទទួលបានការចុះបញ្ជីការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានត្រូវការរយៈពេល ៧ថ្ងៃនៃថ្ងៃធ្វើការ	កម្រៃសេវាសម្រាប់ការសុំចុះបញ្ជីការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានដូចខាងក្រោម៖ <ul style="list-style-type: none"> - និយោជិតចាប់ពី ១នាក់ រហូតដល់ ៧នាក់ត្រូវបង់ចំនួន ២០.០០០ រៀល - និយោជិតចាប់ពី ៧នាក់ រហូតដល់ ១០នាក់ត្រូវបង់ចំនួន ៤០.០០០ រៀល 	<ul style="list-style-type: none"> - ច្បាប់ស្តីពីការងារ - ប្រកាសលេខ២២៨ គប ប្រក ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ - ប្រកាសលេខ១០០៩ សហវ ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១២

ដំណាក់កាល	ប្រភេទអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	តើខ្ញុំអាចចុះអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រនៅឯណា ?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវរង់ចាំរយៈពេលប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	កម្រងឯកសារគតិយុត្តិយោង
					<ul style="list-style-type: none"> - ក្នុងករណីសហគ្រាសមានកម្មករនិយោជិត ចាប់ពី៨នាក់ រហូតដល់ ១០០នាក់ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ជូនតែមប្រៃសណីយ៍ តម្លៃ៣.០០០ រៀល និងជួយរៀបចំកម្រងសំណុំឯកសារពាក់ព័ន្ធមិនគិតកម្រៃសេវា - ក្នុងករណីសហគ្រាសមានកម្មករនិយោជិត ចាប់ពី១០១ឡើងទៅនាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ជូនតែមប្រៃសណីយ៍ តម្លៃ៣.០០០ រៀល និងជួយរៀបចំកម្រងសំណុំឯកសារពាក់ព័ន្ធមិនគិតកម្រៃសេវា 		<ul style="list-style-type: none"> - និយោជិតចាប់ពី ចាប់ពី ១០១ នាក់ រហូតដល់៥០០នាក់ត្រូវបង់ចំនួន ៨០.០០០ រៀល - និយោជិតចាប់ពី ចាប់ពី ៥០១ នាក់ ឡើងទៅត្រូវបង់ចំនួន ៨០.០០០ រៀល 		
ដំណាក់កាល ៥	ចុះបញ្ជីការសៀវភៅបើកប្រាក់	ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	អចិន្ត្រៃយ៍	<ul style="list-style-type: none"> - ធានាបានភាពស្របច្បាប់ - ធានា និងការពារផលប្រយោជន៍និងសិទ្ធិរបស់សហគ្រាស 	<ul style="list-style-type: none"> - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (តាមរយៈប្រព័ន្ធបណ្តាញទទួលស្គាល់ដោយក្រសួងការងារ) - ក្នុងករណីសហគ្រាសមានកម្មករនិយោជិត ចាប់ពី១នាក់ រហូតដល់ ៧នាក់មន្ទីរការងារអាចជួយរៀបចំកម្រងសំណុំឯកសារពាក់ព័ន្ធដើម្បីចុះបញ្ជីការសៀវភៅបើកប្រាក់ដោយមិនគិតកម្រៃសេវា - ក្នុងករណីសហគ្រាសមានកម្មករនិយោជិត ចាប់ពី៨នាក់ រហូតដល់ ១០០នាក់ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ជូនតែមប្រៃសណីយ៍ តម្លៃ៣.០០០ រៀល និងជួយរៀបចំកម្រងសំណុំឯកសារពាក់ព័ន្ធមិនគិតកម្រៃសេវា - ក្នុងករណីសហគ្រាសមានកម្មករនិយោជិត ចាប់ពី១០១ឡើងទៅនាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ជូនតែមប្រៃសណីយ៍ តម្លៃ៣.០០០ រៀល និងជួយរៀបចំកម្រងសំណុំឯកសារពាក់ព័ន្ធមិនគិតកម្រៃសេវា 	លោកអ្នកតម្រូវឱ្យបំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំចុះបញ្ជីការសៀវភៅបើកប្រាក់ <ul style="list-style-type: none"> - ពាក្យស្នើសុំ - លក្ខន្តិកៈសហគ្រាស (ប្រសិនបើមាន) - ប័ណ្ណពន្ធបំណុំ - វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងក្រសួង (ឧទាហរណ៍ ក្រសួងពាណិជ្ជកម្ម ជាដើម) 	ដើម្បីទទួលបានការចុះបញ្ជីការសៀវភៅបើកប្រាក់ត្រូវការរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ	កម្រៃសេវាសម្រាប់ការសុំចុះបញ្ជីការសៀវភៅបើកប្រាក់ដូចខាងក្រោម៖ <ul style="list-style-type: none"> - និយោជិតចាប់ពី ចាប់ពី ១នាក់ រហូតដល់៧នាក់ត្រូវបង់ចំនួន ៤០.០០០ រៀល - និយោជិតចាប់ពី ចាប់ពី ៨នាក់ រហូតដល់១០០នាក់ត្រូវបង់ចំនួន ៦០.០០០ រៀល - និយោជិតចាប់ពី ចាប់ពី ១០១ នាក់ រហូតដល់៥០០នាក់ត្រូវបង់ចំនួន ១២០.០០០ រៀល - និយោជិតចាប់ពី ចាប់ពី ៥០១ នាក់ ឡើងទៅត្រូវបង់ចំនួន ១២០.០០០ រៀល 	<ul style="list-style-type: none"> - ច្បាប់ស្តីពីការងារ - ប្រកាសលេខ២២៨ កប ប្រក ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ - ប្រកាសលេខ១០០៩ សហ ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១២
					ពាក់ព័ន្ធមិនគិតកម្រៃសេវា				

ដំណាក់កាល	ប្រភេទអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាបណ្ណឬវិញ្ញាបនប័ត្រ	តើខ្ញុំអាចចុះអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រនៅឯណា ?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវរង់ចាំរយៈពេលប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រ ?	កម្រងឯកសារគតិយុត្តិយោង
ដំណាក់កាល ៥	ចុះទិដ្ឋាការទម្រង់ផ្ទៃក្នុង	ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	អចិន្ត្រៃយ៍	<ul style="list-style-type: none"> - ធានាបានភាពស្របច្បាប់ - ធានា និងការពារផលប្រយោជន៍និងសិទ្ធិរបស់សហគ្រាស និងកម្មករ និយោជិត 	<ul style="list-style-type: none"> - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (តាមរយៈប្រព័ន្ធនៅទទួលស្គាល់ដោយក្រសួងការងារ) 	<ul style="list-style-type: none"> - លោកអ្នកតម្រូវឱ្យបំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំចុះទិដ្ឋាការទម្រង់ផ្ទៃក្នុង - ពាក្យស្នើសុំ - លក្ខន្តិកៈសហគ្រាស (ប្រសិនបើមាន) - ប័ណ្ណពន្ធដារ - វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងក្រសួង (ឧទាហរណ៍ ក្រសួងពាណិជ្ជកម្ម ជាដើម) 	<ul style="list-style-type: none"> - ដើម្បីទទួលបានការចុះទិដ្ឋាការទម្រង់ផ្ទៃក្នុងត្រូវការរយៈពេល ៦០ថ្ងៃនៃថ្ងៃធ្វើការ 	<ul style="list-style-type: none"> - កម្រៃសេវាសម្រាប់ការសុំចុះទិដ្ឋាការទម្រង់ផ្ទៃក្នុងដូចខាងក្រោម៖ <ul style="list-style-type: none"> - និយោជិតចាប់ពី ១ ដល់ ៥នាក់ រហូតដល់ ១០០នាក់ត្រូវបង់ចំនួន ៧០.០០០ រៀល - និយោជិតចាប់ពី ៥ ដល់ ១០១នាក់ រហូតដល់ ៥០០នាក់ត្រូវបង់ចំនួន ៣០០.០០០ រៀល - និយោជិតចាប់ពី ៥០១ ដល់ ១០០០នាក់ត្រូវបង់ចំនួន ៦០០.០០០ រៀល 	<ul style="list-style-type: none"> - ច្បាប់ស្តីពីការងារ - ប្រកាសលេខ២២៨ កប ប្រក ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ - ប្រកាសលេខ១០០៩ សហវ ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១២
ដំណាក់កាល ៦	អាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ)	វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	៣ឆ្នាំ	<ul style="list-style-type: none"> - ធានាបាននូវអនុលោមភាពរបស់ផលិតផលតាមស្តង់ដារ 	<ul style="list-style-type: none"> - វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម 	<ul style="list-style-type: none"> - លោកអ្នកតម្រូវឱ្យបំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ស្នើសុំអាជ្ញាប័ណ្ណប្រើសញ្ញាចុះបញ្ជីផលិតផល (ច ប ផ) ៖ <ul style="list-style-type: none"> - ក) ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រើសញ្ញាចុះបញ្ជីផលិតផល (ពាក្យសុំនេះមិនអាចដកវិញបានឡើយក្រោយពេលចុះលេខចូលរដ្ឋបាលរួច) - ខ) ប្រកាស/សេចក្តីសម្រេចអនុញ្ញាតលើក រវាងចក្រសហគ្រាស/សិប្បកម្មរបស់ក្រសួង/មន្ទីរឧស្សាហកម្ម និងសិប្បកម្ម (ថតចម្លង) - គ) បើក្រុមហ៊ុនត្រូវមាន លក្ខន្តិកៈក្រុមហ៊ុន លិខិតបញ្ជាក់ក្រុមហ៊ុន វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម វិញ្ញាបនប័ត្រចុះបញ្ជីអាករលើតម្លៃបន្ថែម និងប័ណ្ណប៉ាន់ (មានសុពលភាព ថតចម្លង) - ឃ) គំនូសប្លង់ទីតាំងផលិតកម្ម (បើចាំបាច់) - ង) បញ្ជីរាយឈ្មោះវត្ថុធាតុដើម និងបរិមាណការប្រើប្រាស់វត្ថុធាតុដើមរបស់ផលិតកម្ម - ច) គំនូសបំព្រួញនៃខ្សែសង្វាក់ផលិតកម្ម - ឆ) បញ្ជីរាយឈ្មោះ គ្រឿងចក្រ ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ក្នុងផលិតកម្ម - ជ) គម្រោងសញ្ញាដែលមានបំណងប្រើប្រាស់សញ្ញាចុះបញ្ជីផលិតផល - ឈ) វិញ្ញាបនបត្រវិភាគផលិតផល (នៅមានសុពលភាពមុនបីខែ) - ញ) វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មនៃផលិតផល (ប្រសិនបើមាន) - ដ)) វិញ្ញាបនបត្រពាក្យដី GSI Cambodia (ប្រសិនបើមាន) - ឯកសារដែលទាក់ទងទៅនឹង៖ (ខ), (គ), (ឃ), (ង) or (ច) ឬឯកសារផ្សេងទៀតបើចាំបាច់។ 	<ul style="list-style-type: none"> - ត្រូវការរយៈពេល ៥ថ្ងៃសម្រាប់ការចេញអាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា 	<ul style="list-style-type: none"> - កម្រៃសេវាសម្រាប់ការសុំអាជ្ញាប័ណ្ណចុះបញ្ជីផលិតផល ប្រើសញ្ញាស្តង់ដារកម្ពុជា (ច ប ផ) ដូចខាងក្រោម៖ <ul style="list-style-type: none"> - ត្រូវបង់ចំនួន ៣០០.០០០ រៀល - កំណត់សម្គាល់៖ ចំពោះករណីលោកអ្នកត្រូវការបន្តអាជ្ញាប័ណ្ណ ចំពោះតម្លៃ និងតម្រូវការនៃឯកសារគិតថ្លៃទៅនឹងពេលស្នើសុំដំបូងផងដែរ។ 	<ul style="list-style-type: none"> - ច្បាប់ស្តីពីស្តង់ដារកម្ពុជា - ប្រកាសលេខ៧១៧ សហវ ប្រក ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៥
ដំណាក់កាល ៧	អាជ្ញាប័ណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS	វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	៣ឆ្នាំ	<ul style="list-style-type: none"> - ធានាបាននូវអនុលោមភាពរបស់ផលិតផលតាមស្តង់ដារ 	<ul style="list-style-type: none"> - វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម 	<ul style="list-style-type: none"> - លោកអ្នកតម្រូវឱ្យបំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ស្នើសុំអាជ្ញាប័ណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS <ul style="list-style-type: none"> - ពាក្យស្នើសុំ ទម្រង់លិខិតរដ្ឋបាល - ប្រកាស/សេចក្តីសម្រេចអនុញ្ញាតលើក រវាងចក្រសហគ្រាស/សិប្បកម្មរបស់ក្រសួង/មន្ទីរឧស្សាហកម្ម និងសិប្បកម្ម (ថតចម្លង) - គំនូសប្លង់ទីតាំងផលិតកម្ម និងទីតាំងឧបករណ៍ផលិត - គំនូសបំព្រួញនៃខ្សែសង្វាក់ផលិតកម្ម - បញ្ជីរាយឈ្មោះ គ្រឿងចក្រ ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ក្នុងផលិតកម្ម - បញ្ជីរាយឈ្មោះវត្ថុធាតុដើម និងបរិមាណការប្រើប្រាស់វត្ថុធាតុដើមរបស់ផលិតកម្ម - គម្រោងសញ្ញាដែលមានបំណងប្រើប្រាស់សញ្ញាស្តង់ដារ (ភ្ជាប់Soft Copy បើមាន) - ច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មនៃផលិតផល - វិញ្ញាបនបត្រពាក្យដី GSI Cambodia 	<ul style="list-style-type: none"> - ត្រូវការរយៈពេល ៥ថ្ងៃសម្រាប់ការចេញអាជ្ញាប័ណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS - ចំពោះការវាយតម្លៃសម្រាប់ការចេញអាជ្ញាប័ណ្ណនេះចំណាយពេលពី ៣ខែរហូតដល់៦ខែអាស្រ័យទៅលើម្ចាស់អាជីវកម្ម 	<ul style="list-style-type: none"> - កម្រៃសេវាគិតមានដូចខាងក្រោម៖ <ul style="list-style-type: none"> - ត្រូវបង់ចំនួន ១.២០០.០០០ រៀល ចំពោះវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមផលិតផល - ត្រូវបង់ចំនួន ៣០០.០០០រៀល ចំពោះអាជ្ញាប័ណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល CS - ចំពោះកម្រៃសេវាខាងលើមិនរាប់បញ្ចូលនូវសេវាចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពដោយវិទ្យាស្ថាននោះឡើយ។ ចំពោះសេវាចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពដោយវិទ្យាស្ថានត្រូវបង់ចំនួន ៨០០.០០០ រៀលក្នុង១ថ្ងៃសម្រាប់មួយនាក់ 	<ul style="list-style-type: none"> - ច្បាប់ស្តីពីស្តង់ដារកម្ពុជា - ប្រកាសលេខ៧១៧ សហវ ប្រក ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៥

ដំណាក់កាល	ប្រភេទអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	សុពលភាព	កម្មវត្ថុរបស់អាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ	តើខ្ញុំអាចចុះអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រនៅឯណា ?	តើខ្ញុំត្រូវមានសំណុំឯកសារអ្វីខ្លះដើម្បីអាចចុះអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវរង់ចាំរយៈពេលប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	តើខ្ញុំត្រូវចំណាយប៉ុន្មានដើម្បីទទួលបានអាជ្ញាបណ្ណ ឬ វិញ្ញាបនប័ត្រ ?	កម្រងឯកសារគតិយុត្តិយោង
						- ច្បាប់ដើមអាជ្ញាបណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផលបានបញ្ចប់(ករណីបន្តសុពលភាពអាជ្ញាបណ្ណ)			
ដំណាក់កាល ៨	វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា (តាមការស្នើគ្រឿង)	ក្រសួងពាណិជ្ជកម្ម	១០ឆ្នាំ	<p>ក- ចំពោះម៉ាកដែលទាក់ទងនឹងទំនិញប្រសព្វ ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន។</p> <p>ខ- ម្ចាស់ដើមនៃម៉ាកមានសិទ្ធិផ្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិផ្តឹង ផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទងទៅនឹងទំនិញនិង សេវាដែលប្រហាក់ប្រហែល ទៅនឹងទំនិញឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឱ្យមានការកាន់ច្រឡំជាសាធារណៈ។</p> <p>គ- សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជី ម៉ាកនឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជីឬដោយមានការយល់ ព្រមពីម្ចាស់ម៉ាកនោះទេ។</p>	នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម	<p>រាល់ពាក្យសុំត្រូវតែគ្រប់មកជាមួយនូវ គម្រោងម៉ាកដែលត្រូវការចុះបញ្ជីពាណិជ្ជសញ្ញា។ ការចុះបញ្ជីពាណិជ្ជសញ្ញាចប់សព្វគ្រប់លើកណាញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញាបានចេញជូនដល់អ្នកស្នើសុំ និងបោះពុម្ពផ្សាយនៅលើទ្រឹត្តិបត្ររបស់ក្រសួងពាណិជ្ជកម្ម។</p> <p>លោកអ្នកត្រូវឱ្យបំពេញសំណុំឯកសារមួយចំនួនដូចខាងក្រោមសម្រាប់ស្នើសុំវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជសញ្ញា៖</p> <ul style="list-style-type: none"> - បំពេញសំណុំឯកសារ TM Form-2016 001 - គម្រោងម៉ាក ទាំង១៥ ទៅតាមចំណាត់ថ្នាក់នីមួយៗនៃពាក្យសុំ។ ក្នុងករណីមានការបន្ថែម ត្រូវតែដូចគ្នា ហើយមានទំហំមិនលើសពី ៨ សម X ៨ សម - បញ្ជីនៃផលិតផល ដែលត្រូវចុះបញ្ជីពាណិជ្ជសញ្ញា និងបញ្ជីចំណាត់ថ្នាក់ ឬចំណាត់ថ្នាក់អន្តរជាតិ។ - បង់ប្រាក់ទៅតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រសួងពាណិជ្ជកម្ម - អ្នកតំណាងសិទ្ធិ ប្រសិនបើមាន - លិខិតប្រគល់សិទ្ធិ - ការបកប្រែពាក្យបទទេស - បណ្តុំនៃម៉ាកលម្អិតប្រសិនបើមាន - លក្ខខណ្ឌគម្រោងអប្សរមា <ul style="list-style-type: none"> o ឈ្មោះអ្នកដាក់ពាក្យស្នើសុំបញ្ជីម៉ាក o អាសយដ្ឋានទំនាក់ទំនង o គម្រោងម៉ាកដែលស្នើសុំបញ្ជី o យថាប្រភេទរបស់ទំនិញ ឬសេវាដែលស្នើសុំចុះបញ្ជីក្នុងចំណាត់ថ្នាក់នីមួយៗ o កម្រៃនៃការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក ដែលគម្រោងសម្រាប់ចំណាត់ថ្នាក់នីមួយៗនៃទំនិញឬសេវាដែលសុំចុះបញ្ជីម៉ាក <p>លោកអ្នកអាចធ្វើការជំទាស់តាក់តែងពេលខ័ណ្ឌតែមួយបានបើបើច្រើនដែលបានបោះពុម្ពផ្សាយនៅលើទ្រឹត្តិបត្ររបស់ក្រសួងពាណិជ្ជកម្ម។ ចំពោះអ្នកស្នើសុំដែលនៅក្រៅព្រះរាជាណាចក្រកម្ពុជា អាចជំទាស់តាក់តែងតាមរយៈតំណាងប្រកាសដាវដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។</p>	ត្រូវការរយៈពេល ពី៣ខែ ទៅ៥ខែសម្រាប់ការចុះបញ្ជីពាណិជ្ជសញ្ញា ។ វាអាស្រ័យទៅតាមកម្រិតនៃភាពស្មុគ្រស្មាញនៃម៉ាក។	<p>កម្រៃសេវាគឺមានដូចខាងក្រោម៖</p> <ul style="list-style-type: none"> - ២៦០.០០០រៀលសម្រាប់ការចុះបញ្ជីពាណិជ្ជសញ្ញា - ៣០.០០០រៀល សម្រាប់ពាក្យសុំសម្គាល់៖ ដើម្បីក្រសួងពាណិជ្ជកម្ម នៃការចុះបញ្ជីម៉ាក ឬការចុះបញ្ជីម៉ាកសាឡើងវិញ ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចត្រូវប្រកាសអំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាក ក្នុង រយៈពេល ០១ (មួយ)ឆ្នាំ បន្ទាប់ពីខួបលើកទី ០៥ (ប្រាំ)ឆ្នាំ នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក ។ ម៉ាក ដែលបានចុះបញ្ជីរួច ប៉ុន្តែមិនបានប្រើប្រាស់សោះក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ត្រូវលុបចេញពីបញ្ជីម៉ាក ។ ប្រសិនបើម្ចាស់ម៉ាក បង្ហាញថា កាលៈទេសៈពិសេសបានរារាំងការប្រើ ប្រាស់ម៉ាក ហើយគ្មានបំណងមិនប្រើ ឬបោះបង់ចោលម៉ាកនោះទេ ម៉ាកនោះនឹងមិនត្រូវលុបចេញ ពីបញ្ជីឡើយ ។ ជនណាដែលពាក់ព័ន្ធអាចស្នើសុំឱ្យក្រសួងពាណិជ្ជកម្ម លុបម៉ាកចេញពីបញ្ជី ក្នុងរយៈពេល ១(មួយ) ខែមុនកាលបរិច្ឆេទ ៥(ប្រាំ) ឆ្នាំ នៃការមិនប្រើប្រាស់ ឬក្រោយកាលបរិច្ឆេទនេះ ។ 	<ul style="list-style-type: none"> - ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពីនៃការប្រកួតប្រជែងនិរន្តរៈ - ប្រកាសលេខ២០៦ ៧៧ ប្រក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៤ - ប្រកាសលេខ១៦៤៣ ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤